



បច្ចុប្បន្នភាពអំពីការវិវត្តបន្តិចលើការមកមន្ទីរពេទ្យនៅ GREATER CINCINNATI

ថ្ងៃទី 11 ខែមីនា ឆ្នាំ 2020

ទំនាក់ទំនងព័ត៌មាន

Christa Hyson, MPH
Senior Manager, External Relations
(513) 247-5253

សម្រាប់ការចេញផ្សាយភ្លាមៗ

បច្ចុប្បន្នភាពអំពីការវិវត្តបន្តិចលើការមកមន្ទីរពេទ្យនៅ GREATER CINCINNATI

ការសម្រេចចិត្តផ្តុំគ្នាលើការស្រាវជ្រាវ និងប្រតិបត្តិការដាក់លាក់របស់មន្ទីរពេទ្យ

CINCINNATI, OH, ថ្ងៃទី 16 ខែមីនា ឆ្នាំ 2020 –

តំបន់របស់យើងមានកំណត់ត្រាសហការគ្នាយ៉ាងរឹងមាំក្នុងបញ្ហាដែលប៉ះពាល់ដល់សុខភាព

និងការថែទាំសុខភាព។ ការផ្ទុះឡើងនៃ COVID-19 មិនមានករណីលើកលែងនោះទេ។

តាមរយៈសម្ព័ន្ធស្រៀមខ្លួនទប់ទល់គ្រោះមហន្តរាយ ([Greater Cincinnati Disaster Preparedness Coalition](#)) របស់មន្ទីរពេទ្យនៅ Greater Cincinnati យើងអាចជួយសម្រួលដល់ការសម្របសម្រួល

និងការសហការតាមតំបន់ក្នុងចំណោមសមាជិកសម្ព័ន្ធទាំងអស់ ដើម្បីទប់ទល់នឹង COVID-19។

ដើម្បីរក្សាអ្នកជំងឺ និងពលរដ្ឋក្នុងតំបន់របស់យើងឱ្យមានសុវត្ថិភាព ការវិវត្តបន្តិចលើការមកមន្ទីរពេទ្យត្រូវបានធ្វើបច្ចុប្បន្នភាព។ ប្រសិនបើអ្នកមានគម្រោងមកមន្ទីរពេទ្យ សូមទាក់ទងមន្ទីរពេទ្យដោយផ្ទាល់ ឬចូលទៅកាន់គេហទំព័ររបស់ពួកគេសម្រាប់ការវិវត្តបន្តិចដាក់លាក់បន្ថែមទៀតតាមទីតាំង។

មន្ទីរពេទ្យនឹងពិចារណាលើការសម្រាប់ស្ថានភាពដូចខាងក្រោម៖

- បុគ្គលតែម្នាក់ទទួលខុសត្រូវក្នុងការដឹកនាំការដឹកជញ្ជូនទទួលបានការព្យាបាល ឬទទួលបានការលើកលែងពីមន្ទីរពេទ្យ។
- ដៃគូដែលបានចាត់តាំង និងអ្នកថែទាំសុខភាពបឋមម្នាក់សម្រាប់ម្តាយដែលសម្រាលកូន។
- ស្ថានភាពចុងក្រោយនៃជីវិត។

ចំពោះក្រុមជម្រើសនៃអ្នកជំងឺដែលត្រូវបានអនុញ្ញាត និងកំណត់ដូចខាងក្រោម៖

- អ្នកជំងឺត្រូវបានកំណត់សម្រាប់ភ្ញៀវម្នាក់ក្នុងមួយដង *លើកលែងតែអ្នកជំងឺដែលមានអាយុក្រោម 18 ឆ្នាំ
- មិនអនុញ្ញាតភ្ញៀវដែលមានអាយុក្រោម 14 ឆ្នាំឡើយ។
- ភ្ញៀវមិនត្រូវបានអនុញ្ញាតឱ្យទៅជួបអ្នកជំងឺទេ ប្រសិនបើពួកគេមានចេញរោគសញ្ញានៃជំងឺផ្លូវដង្ហើមណាមួយ (ក្អក កណ្តាស់ ហឿនសំដៅ គ្រុនក្តៅជាដើម)។
- ភ្ញៀវមិនត្រូវបានអនុញ្ញាតទេ ប្រសិនបើពួកគេបានធ្វើដំណើរជាលក្ខណៈអន្តរជាតិក្នុងរយៈពេល 14 ថ្ងៃកន្លងមក។

- គ្រូបង្រៀនទាំងអស់គ្នាត្រូវតែគោរពតាមអនាម័យផ្លូវដង្ហើម និងការប្រុងប្រយ័ត្នអំពីការកក ខណៈពេលដែលនៅក្នុងតំបន់រួមនៃកន្លែងនេះ។
ប្រសិនបើអ្នកត្រូវបានអនុញ្ញាតឱ្យចូលមន្ទីរពេទ្យ សូមគិតទុកថានឹងមានការពិនិត្យមើល។ មន្ទីរពេទ្យ និងអ្នកផ្តល់សេវានឹងពិចារណាលើករណីលើកលែងផ្សេងទៀត តាមករណីនីមួយៗ។

យើងកំពុងត្រៀមខ្លួនតាមដានព័ត៌មាន និងការណែនាំថ្មីៗពីជួរមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (Centers for Disease Control, CDC) និងក្រសួងសុខាភិបាលរបស់រដ្ឋ។

តំបន់របស់យើងកំពុងចាត់វិធានការត្រៀមលក្ខណៈដូចជា ការធ្វើហ្វែងស្កុកឧបករណ៍ពេទ្យ និងការផ្គត់ផ្គង់សុវត្ថិភាពក្នុងតំបន់របស់យើង តាមដានសមត្ថភាពមន្ទីរពេទ្យ ការសិក្សាពីការអនុវត្តន៍ល្អបំផុតសម្រាប់ទីតាំងសាកល្បងដែលបានកំណត់ និងកំពុងវាយតម្លៃទីតាំងសម្រាប់តង់មន្ទីរពេទ្យប្រសិនបើមានតម្រូវការ។

ឥឡូវនេះ អ្វីដែលសំខាន់បំផុតសម្រាប់ពលរដ្ឋនៅ Greater Cincinnati ត្រូវធ្វើគឺបង្ការការពារ៖

- តាមដានទិន្នន័យនៃការនៅឆ្ងាយពីសង្គមដែលបានចែងដោយរដ្ឋាភិបាលក្នុងតំបន់ និងរដ្ឋ។
- លាងដៃរបស់អ្នកឱ្យបានញឹកញាប់ដោយប្រើសាប៊ូ និងទឹករះពេលយ៉ាងតិច 20 វិនាទី។
- ខ្ទប់ក្អក និងកណ្តាលដោយកែងដៃ ឬដៃខាងលើរបស់អ្នក។
- ធ្វើការ/សាលារៀន/សកម្មភាពនានានៅផ្ទះ ប្រសិនបើអ្នកមានអារម្មណ៍ថាឈឺ។
- **ប្រសិនបើអ្នកជាបុគ្គលដែលមានហានិភ័យខ្ពស់ ពិនិត្យនីតិវិធីប្រុងប្រយ័ត្នបន្ថែមទាំងនេះ។**

សម្រាប់ព័ត៌មានបន្ថែមអំពី COVID-19 សូមចូលទៅកាន់ <https://healthcollab.org/covid-19/>

-###-

អំពី The Health Collaborative ៖ The Health Collaborative

គឺជាស្ថាប័នមិនរកប្រាក់ចំណេញមួយដែលដឹកនាំការកែលម្អទិន្នន័យដែលធ្វើឱ្យប្រជាជនមានសុខភាពល្អ ការថែទាំកាន់តែប្រសើរ និងចំណាយប្រាក់តិច។ សម្រាប់ព័ត៌មានបន្ថែមអំពី The Health Collaborative សូមចូលទៅកាន់ healthcollab.org។